



## គម្រោងពិពិធកម្មកសិកម្មកម្ពុជា

សំណួរ និងចម្លើយ

ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ

 **CASDP**

-  +៨៥៥-១៧ ៤០៨ ៨៨៨ / ១២ ៦៤២ ៧៦៧
-  [www.casdp.maff.gov.kh](http://www.casdp.maff.gov.kh)
-  អគារ. ១៨៦, មហាវិថីព្រះនរោត្តម, សង្កាត់ទន្លេបាសាក់  
ខណ្ឌចំការមន, រាជធានីភ្នំពេញ



គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បង្កើតឡើងក្នុងគោលបំណងសម្របសម្រួលខ្សែច្រវាក់តម្លៃ ពិពិធកម្មកសិកម្មនៅក្នុងតំបន់ភូមិសាស្ត្រនៃខេត្តគោលដៅ ដែលគម្រោងបានជ្រើសរើសនៅកម្ពុជា និង ផ្តល់អន្តរាគមន៍ឆ្លើយតបបន្ទាន់ ប្រកបដោយប្រសិទ្ធភាពក្នុងករណីមានវិបត្តិ និងសង្គ្រោះបន្ទាន់។

គម្រោង CASDP ត្រូវបានកំពុងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកចំនួន៩១,៦៧ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០ លានដុល្លារអាមេរិក សម្រាប់អនុវត្តសកម្មភាពក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ មណ្ឌលគីរីត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងខេត្តតាកែវ។

តើអ្វីទៅជាការទទួលសំណើសុំជំនួយហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ?

ការទទួលសំណើសុំជំនួយហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (MGF) ជាហិរញ្ញប្បទានប្រកួតប្រជែងក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលគាំទ្រកសិករខ្នាតតូច, ក្រុមកសិករផលិត, សហគមន៍កសិកម្ម —

— កសិពាណិជ្ជកម្ម និងអ្នកកែច្នៃកសិផលធ្វើឱ្យប្រសើរឡើងទាំងបរិមាណ និងគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងវិស័យអាទិភាពចំនួនបីសំខាន់រួមមាន៖ ការធ្វើពិពិធកម្មកសិកម្ម (មិនមែនស្រូវ លើកលែងតែស្រូវពូជ) ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការកែលម្អប្រព័ន្ធព័ត៌មានកសិកម្ម និងការត្រួតពិនិត្យគ្រប់គ្រងគុណភាព។

តើអ្វីទៅជា “ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ” ?

ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជា “ថវិកាបំពេញបន្ថែម” ផ្តល់ជូនសហគមន៍កសិកម្ម និងក្រុមកសិករផលិត (ដែលជាប្រតិបត្តិករ) ចូលរួមនៅក្នុង “ការរៀបចំផែនការពិពិធកម្ម និងធុរកិច្ច” សម្របសម្រួល និងជ្រើសរើសដោយគម្រោង CASDP។ ប្រតិបត្តិករត្រូវមានថវិកាបដិភាគយ៉ាងតិច ៦០% នៃទុនវិនិយោគសរុប លើកលែងតែផែនការកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវកសិកម្ម ដែលជាជំនួយឥតសំណង ១០០% របស់គម្រោង។

ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគផ្តល់ឱ្យ  
ប្រតិបត្តិការជាលុយសុទ្ធមែនឬទេ?

ហិរញ្ញប្បទាននេះ មិនផ្តល់ជាលុយសុទ្ធជូនប្រតិបត្តិការ  
ទេ។ ផ្ទុយមកវិញហិរញ្ញប្បទាននេះនឹងជួយប្រតិបត្តិការដែល  
មានផែនការទិញសម្ភារ និង សេវាកម្មកសិកម្ម លើលក្ខណៈ  
បច្ចេកទេស ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា (កិច្ចព្រម  
ព្រៀងផ្តល់ជំនួយ) ក្រោមជំនួយបច្ចេកទេសពីក្រុមការងារ  
លទ្ធកម្ម និងហិរញ្ញវត្ថុរបស់គម្រោង។

តើប្រតិបត្តិការណាខ្លះអាចទទួលបាន “ហិរញ្ញប្បទានឥតសំណង  
បំពេញបន្ថែមទុនវិនិយោគ” ?

ប្រតិបត្តិការជាសហគមន៍កសិកម្ម និងក្រុមកសិករផលិត  
ដែលមានសក្តានុពល ត្រូវបានលើកទឹកចិត្តឱ្យដាក់សំណើ  
ផែនការពិពិធកម្ម និងធុរកិច្ចរបស់ខ្លួន មកកាន់គម្រោងដើម្បី  
ធ្វើការវាយតម្លៃ និងទទួលបាន ហិរញ្ញប្បទានឥតសំណង  
បំពេញបន្ថែមទុនវិនិយោគ។

តើប្រតិបត្តិការណាខ្លះដែលមិនអាចដាក់សំណើហិរញ្ញប្បទានឥត  
សំណងបំពេញបន្ថែមទុនវិនិយោគ?

- ០១ អង្គការក្រោមអាណត្តិរដ្ឋាភិបាល
- ០២ អង្គការមិនមែនរដ្ឋាភិបាល
- ០៣ អង្គការដែលមិនដំណើរការក្នុងវិស័យកសិកម្ម ឬ  
ការកែច្នៃផលិតផលកសិកម្ម

០៤ មន្ត្រីរាជការ និងនិយោជិកនៃអង្គការរដ្ឋាភិបាល និង  
ប្រជាពលរដ្ឋបរទេស

តើត្រូវធ្វើដូចម្តេចដើម្បីទទួលបាន “ហិរញ្ញប្បទានឥតសំណងបំពេញ  
បន្ថែមទុនវិនិយោគ” ?

ដើម្បីទទួលបានហិរញ្ញប្បទាន ប្រតិបត្តិការត្រូវ៖

- ០១ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងដែលរៀបចំ  
ដោយអ្នកផ្តល់សេវាបច្ចេកទេស
- ០២ ស្វែងរកដៃគូអាជីវកម្ម
- ០៣ រៀបចំសំណើពិពិធកម្ម និងធុរកិច្ច ដាក់ជូនក្រសួង  
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ០៤ ប្រសិនបើសំណើនោះត្រូវបានអនុម័ត ប្រតិបត្តិការត្រូវ  
រៀបចំផែនការពិពិធកម្ម និងធុរកិច្ច ដាក់ជូនក្រសួង  
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ០៥ ប្រសិនបើ “ផែនការពិពិធកម្ម និងធុរកិច្ច” ត្រូវបានអនុម័ត  
តំណាងសហគមន៍កសិកម្ម និងថ្នាក់ដឹកនាំគម្រោង CASDP  
នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តហិរញ្ញប្បទាន  
ឥតសំណងបំពេញបន្ថែមទុនវិនិយោគជាផ្លូវការ
- ០៦ ប្រតិបត្តិការចាប់ផ្តើមអនុវត្តផែនការពិពិធកម្ម និងធុរកិច្ច  
ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង

តើហិរញ្ញប្បទាននេះនឹងផ្តល់សម្រាប់ប្រភេទផលិតកម្មកសិកម្មអ្វីខ្លះ? តើមានប្រភេទផលិតកម្មកសិកម្ម ឬសកម្មភាពជាក់លាក់ណាមួយដែលនឹងមិនទទួលបានហិរញ្ញប្បទាននេះដែរឬទេ?

សំណើហិរញ្ញប្បទានផ្ដោតលើប្រតិបត្តិការ ដែលកំពុងធ្វើអាជីវកម្មផលិត ឬកែច្នៃផ្លែឈើ បន្លែ បន្លែស្លឹក វារីវប្បកម្ម ការចិញ្ចឹមសត្វ លើកលែងតែផលិតកម្មស្រូវ និងថ្នាំជក់មិនត្រូវបានអនុញ្ញាតឡើយ។

តើប្រតិបត្តិការត្រូវអនុវត្តតាមលក្ខខណ្ឌអ្វីខ្លះ ដើម្បីបានចូលរួមជាមួយគម្រោង?

ប្រតិបត្តិការត្រូវមាន៖

- ដឹកសិកម្មជាកម្មសិទ្ធិផ្ទាល់ខ្លួន
- យល់ព្រមផ្តល់ទីតាំងចំការ ឬកសិដ្ឋានសម្រាប់ការធ្វើកសិកម្មបង្ហាញ
- កត់ត្រារាល់ប្រតិបត្តិការកសិដ្ឋានបានត្រឹមត្រូវ
- មិនប្រើប្រាស់សារធាតុគីមីហាមឃាត់
- អនុវត្តតាមគោលការណ៍កសិកម្មល្អ ( GAP )
- គិតគូរដល់កិច្ចគាំពារបរិស្ថាន និងសង្គម
- ផ្តល់អាទិភាពដល់សហគមន៍កសិកម្ម ក្រុមកសិករ ផលិត មានសមាជិកជាស្ត្រី ឬថ្នាក់ដឹកនាំជាស្ត្រី
- យល់ព្រមតាមលក្ខខណ្ឌ និងសកម្មភាពផ្សេងៗទៀតដែលជាតម្រូវការរបស់គម្រោង។

តើប្រតិបត្តិការត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលរួម “រៀបចំផែនការពិពិធកម្ម និងធុរកិច្ច” របស់ខ្លួនទទួលបានជោគជ័យ?

សហគមន៍កសិកម្ម ត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួនដូចខាងក្រោម៖

- បានចុះបញ្ជីជាផ្លូវការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( កំពុងមានសុពលភាព )
- មានរចនាសម្ព័ន្ធគណៈកម្មការដឹកនាំច្បាស់លាស់ និងកំពុងដំណើរការល្អ
- សមាជិកធ្វើសេចក្តីសម្រេចចិត្តបោះឆ្នោតដោយសមភាព
- មានការកត់ត្រាហិរញ្ញវត្ថុច្បាស់លាស់
- សមាជិក ឬក្រុមប្រឹក្សាភិបាលមានការយល់ដឹងពីយេនឌ័រ
- មានគណៈកម្មការសម្របសម្រួលការលក់កសិផលទៅកាន់ទីផ្សារ
- សម្របសម្រួលទិញធាតុចូលក្នុងតម្លៃសមរម្យសម្រាប់សមាជិក
- ចែករំលែកអត្ថប្រយោជន៍ពីខ្សែច្រវាក់តម្លៃដែលមានស្រាប់ក្នុងចំណោមសមាជិក
- ធ្វើបដិភាគផ្ទាល់សម្រាប់ពង្រីកអាជីវកម្ម/កាលានុវត្តភាពថ្មី
- មានសមត្ថភាពអាចទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការណាមួយ
- មានប្រវត្តិធ្វើអាជីវកម្មទទួលបានប្រាក់ចំណេញ បង្កើតការងារថ្មីៗដល់សមាជិក និងសហគមន៍

- មានមុខរបរភាគច្រើនទទួលបានប្រាក់ចំណេញ
- ធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មទៅកាន់ទីផ្សារ
- មានផលិតផលក្នុងមួយវិស័យដែលជាអាទិភាពរបស់គម្រោង
- មានការគាំទ្រសេវាកម្មផ្សព្វផ្សាយនៅក្នុងតំបន់
- មានហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រ (ប្រព័ន្ធស្រោចស្រព និងផ្លូវកសិកម្ម)
- ទទួលខុសត្រូវរួមចំពោះហានិភ័យដែលកើតឡើងជាយថាហេតុ

**តើឧបករណ៍បរិក្ខារកសិកម្ម ឬសេវាកម្មប្រភេទណាខ្លះដែលត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់ហិរញ្ញប្បទាននេះ?**

- ការសាងសង់អាគារ ឬ ហេដ្ឋារចនាសម្ព័ន្ធក្នុងកសិដ្ឋាន ការសាងសង់ថ្មី ឬ កែលម្អ ការវិនិយោគទាក់ទងនឹងសកម្មភាពផលិតកម្មកសិកម្មដូចជា៖ ការរៀបចំប្រព័ន្ធស្រោចស្រព ផ្ទះសំណាញ់ និងការពង្រីកដីជាដើម។
- បរិក្ខារធារាសាស្ត្រ រួមមាន ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបាញ់ទឹក និងគ្រឿងប្រើប្រាស់ផ្សេងៗទៀត។
- បរិក្ខារកសិកម្ម និងគ្រឿងយន្តកសិកម្ម លើកកម្ពស់ផលិតកម្ម និងផលិតភាពកសិកម្ម ដូចជាម៉ាស៊ីនក្លរដី ត្រាក់ទ័រខ្នាតតូច អេស្ការ៉ាទ័រ ម៉ាស៊ីនកំដៅ និងម៉ាស៊ីនច្រូតជាដើម។

- ឧបករណ៍បរិក្ខារកសិកម្មខ្នាតតូច រួមមាន ចបកាប់ ប៉ែលរទេះរុញ ឧបករណ៍បាញ់ថ្នាំ ឧបករណ៍ផ្គុំខ្យល់ ឧបករណ៍កាត់ ឬប្រាសដុស។ល។
- ឧបករណ៍ផ្ទះសំណាញ់ ឬបច្ចេកវិទ្យាកសិកម្ម ការពារផ្សេងទៀតត្រូវបានប្រើប្រាស់ជាមធ្យោបាយកែច្នៃផលិតកម្មកសិកម្ម រួមមាន គ្រឿងបរិក្ខារផ្ទះសំណាញ់ បច្ចេកទេសដាំដុះលើទឹក (hydroponics) និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។
- គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃម្ហូបអាហារ រួមមានម៉ាស៊ីនសម្អាត ម៉ាស៊ីនកំដៅ ម៉ាស៊ីនកែច្នៃផ្លែឈើ ម៉ាស៊ីនកិន ទូទឹកកក ម៉ាស៊ីនបង្កក រោងម៉ាស៊ីនកែច្នៃខ្នាតតូច ម៉ាស៊ីនច្រូតកាត់ ឧបករណ៍បំពង់ ប្រព័ន្ធកែច្នៃ និងបច្ចេកវិទ្យាបម្រើឱ្យខ្សែច្រវាក់តម្លៃផលិតកម្មផ្សេងទៀត។
- ឧបករណ៍ចិញ្ចឹមឃ្មុំ និងគ្រឿងបរិក្ខារគាំទ្រមួយចំនួនទៀត។
- គ្រឿងបរិក្ខារក្រោយប្រមូលផល និងកែច្នៃចំណីអាហារខ្នាតតូច ក្នុងកសិដ្ឋាន រួមមានម៉ាស៊ីនកិន ប្រដាប់អូស ឬរនាស់ ម៉ាស៊ីនចម្រាញ់ប្រេង។ល។
- ឧបករណ៍វេចខ្ចប់ និងស្វាគមន្ត រួមជាមួយនឹងបច្ចេកវិទ្យាដែលបម្រើឱ្យការកែច្នៃដើម្បីបង្កើនគុណភាពផលិតផលសម្រេច។

- សេវាពាក់ព័ន្ធការកែច្នៃបឋមនូវផលិតកម្មកសិកម្ម ដែលរួមបញ្ចូលត្រាក់ទ័រសម្រាប់រៀបចំដី និងការកែលម្អប្រព័ន្ធស្រោចស្រព ដូចជា សេវាជីកប្រឡាយទឹកជាដើម។
- ការវិនិយោគដែលគាំទ្រដល់ការកែច្នៃ និងតម្លៃបន្ថែមតាមរយៈការលក់ដុំ។

**តើជំនួយប្រភេទណាខ្លះដែលកំពុងអនុវត្ត? តើជំនួយហិរញ្ញប្បទានមានទំហំប៉ុណ្ណា?**

ហិរញ្ញប្បទានឥតសំណងបំបែកបន្ថែមទុនវិនិយោគមានពីរប្រភេទ៖

**១. ហិរញ្ញប្បទានឥណទានខ្នាតតូច**

ហិរញ្ញប្បទានឥតសំណងខ្នាតតូច មានគោលបំណងគាំទ្រចំពោះតែកសិករជាសមាជិកសហគមន៍កសិកម្ម ដែលកំពុងដំណើរការផលិតកម្ម ឬអាជីវកម្មកសិឧស្សាហកម្មខ្នាតតូចៗតែប៉ុណ្ណោះ។ ទំហំហិរញ្ញប្បទានមានរហូតដល់៣,០០០ ដុល្លារអាមេរិក ក្នុងសមាជិកម្នាក់ ជាជំនួយឥតសំណងខ្នាតតូច អាចត្រូវបានប្រើសម្រាប់គាំទ្របរិក្ខារកសិកម្ម ឬសេវាកម្មកែលម្អគុណភាពផលិតកម្ម និងនាំចេញទៅកាន់ទីផ្សារ។ អ្នកដាក់សំណើ ត្រូវមានថវិកាយ៉ាងតិច៦០% នៃតម្រូវការទុនវិនិយោគសរុប។

**២. ហិរញ្ញប្បទានឥណទានខ្នាតធំ**

ហិរញ្ញប្បទាននេះ គាំទ្រប្រតិបត្តិករ ដោយធ្វើការក្នុងភាពជាដៃគូជាមួយកសិករ និងអ្នកដាំដុះក្នុងក្រុម។ ហិរញ្ញប្បទាននេះ មានបំណងលើកកម្ពស់គុណភាព និងបរិមាណផលិតផលកសិកម្ម, តម្លៃបន្ថែម, បង្កើនឱកាសទីផ្សារផលិតផល និងការនាំចេញកសិផលមានសក្តានុពល។ ហិរញ្ញប្បទាននេះ មានទំហំច្រើនបំផុតរហូតដល់ ១,០០០,០០០ ដុល្លារអាមេរិក។ សំណើប្រតិបត្តិករត្រូវមានថវិកាបដិភាគយ៉ាងតិច ៦០% នៃទុនវិនិយោគសរុប ដែលក្នុងនោះ ១០% ជាប្រាក់ដកល់នៅធនាគារ និង ៤០% ផ្សេងទៀតជាប្រភេទហិរញ្ញប្បទានបំពេញបន្ថែមទុនវិនិយោគ។

**តើគម្រោង CASDP នឹងជួយប្រតិបត្តិការរៀបចំទម្រង់ពាក្យសុំ និងសំណើគម្រោងដែរឬទេ?**


គម្រោង CASDP នឹងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងគម្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន និង សិក្ខាសាលាបណ្តុះបណ្តាល ដើម្បីណែនាំដល់ប្រតិបត្តិករ ក្នុងការរៀបចំសំណើគម្រោងនៅមូលដ្ឋានសហគមន៍ផ្ទាល់។ គម្រោង CASDP នឹងមិនរៀបចំសំណើគម្រោងណាមួយជំនួសឱ្យប្រតិបត្តិករអាជីវកម្មឡើយ ប៉ុន្តែគម្រោងនឹងជួយសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេស ដោយប្រតិបត្តិការធ្វើការជាមួយអ្នកផ្តល់សេវាបច្ចេកទេសរបស់គម្រោងផ្ទាល់។

**តើប្រតិបត្តិការត្រូវដាក់សំណើសុំហិរញ្ញប្បទានឥតសំណងដោយរបៀបណា នៅពេលណា និងនៅកន្លែងណា?**

ក្រោយពីបញ្ចប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងចាប់ដៃគូអាជីវកម្មជាមួយអ្នកទិញ អ្នកកែច្នៃ និងកសិជុរកិច្ចខ្នាតតូច និងមធ្យម (SMAs) នៅក្នុងខេត្តគោលដៅរួចហើយ ប្រតិបត្តិករ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងគាំទ្រពីអ្នកផ្តល់សេវាបច្ចេកទេស នឹងរៀបចំផែនការពិពិធកម្ម និងអាជីវកម្ម និងដាក់ជូនមកកាន់ការិយាល័យសម្របសម្រួល គម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សហគមន៍កសិកម្ម (ACs) និងក្រុមកសិករផលិត (POs) និងកសិជុរកិច្ចខ្នាតតូច និងមធ្យម (SMAs) ដែលជាប្រតិបត្តិករនឹងទទួលបានការគាំទ្រ ពីអ្នកផ្តល់សេវាបច្ចេកទេស (TSP) ក្រោមគម្រោង CASDP ដើម្បីរៀបចំផែនការពិពិធកម្ម (DPIs) និងជុរកិច្ច (BPIs) ដាក់ជូនគណៈកម្មការវាយតម្លៃ (AEC) ពិនិត្យ និងវាយតម្លៃ។ គណៈកម្មការវាយតម្លៃ (EC) នឹងអនុវត្តតាមលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃច្បាស់លាស់ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មុននឹងដាក់ជូនគណៈកម្មការប្រឹក្សាយោបល់ និងអនុម័តសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ។

**តើគម្រោងនឹងផ្តល់ហិរញ្ញប្បទានគាំទ្រសហគមន៍កសិកម្មដោយរបៀបណា?**



ជម្រើសហិរញ្ញប្បទានដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុដៃគូគម្រោង (Micro Finance Institutes)

| MFI       | អត្រាការប្រាក់ % | អត្រាការប្រាក់ជាក់ស្តែង (%) |
|-----------|------------------|-----------------------------|
| CPB       | ១០%              | ៦%                          |
| Chamroeun | ១១.៤%            | ៦.៨៤%                       |
| AMK       | ១២%-១៨%          | ៧.២%-១០.៨%                  |

កំណត់សំគាល់៖ ដោយសារ ៤០% ជាហិរញ្ញប្បទានឥតសំណង ដូច្នេះអត្រាការប្រាក់ខាងលើនេះតិចជាងអត្រាការប្រាក់ធម្មតា

## សកម្មភាពអ្វីខ្លះដែលគម្រោងគាំទ្រ១០០%?



កែលម្អផ្លូវកសិកម្មសម្រាប់ដឹកជញ្ជូនកសិផល  
ពីកសិដ្ឋានទៅកាន់ទីផ្សារ



សាងសង់ប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋាន  
ខ្នាតតូចសម្រាប់សហគមន៍កសិកម្ម



គាំទ្រវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្ម  
ល្អ



គាំទ្រសកម្មភាពស្វែងរកទីផ្សារ និងផ្សព្វផ្សាយ  
ព័ត៌មានកសិកម្ម

## ផលប៉ះពាល់ដែលសហគមន៍កសិកម្មទទួលបានពីការគាំទ្រដោយគម្រោង



ទទួលបានទុនវិនិយោគ ៤០% នៃទុនវិនិយោគសរុប



កែលម្អកសិកម្មភាព និងផលិតភាពផលិតកម្ម



មានទីផ្សារសម្រាប់ផលិតផលកសិកម្ម និងប្រាក់ចំណូល



ធ្វើពិពិធកម្មកសិធុរកិច្ច និងមាននិរន្តរភាព

